

22. ព្រះអម្ចាស់អើយ

នៅពេលយើងខ្ញុំថតសម្លេងកម្មវិធីនីមួយៗនៅប្រទេសអាមេរិកឡាទីន គឺដូចជាលោកសាវ៉ាកប៉ូលបាននិយាយក្នុងព្រះគម្ពីរ អេភេសូ៦:១៩ថា
»ព្រះបានប្រទានពាក្យសម្តីមកខ្ញុំ អោយខ្ញុំបានបើកមាត់ដោយក្លាហាន និងសម្តែងពីសេចក្តីអាចកំបាំងនៃដំណឹងល្អ។ សូមឱ្យពាក្យទាំងនេះ ផ្លាស់ប្តូរជីវិតរបស់ស្ត្រី។

23. ព្រះអម្ចាស់អើយ

យើងខ្ញុំអធិស្ឋានសម្រាប់ស្ត្រីដែលងគ្រោះដោយការជួញដូរ ប៉ុន្តែឥឡូវនេះត្រូវបានអង្គការគ្រិស្តបរិស័ទមានការយកចិត្តទុកដាក់។ ព្រះអង្គអើយ សូមនាំនូវការព្យាបាល ព្រោះពួកគេប្រឈមមុខជាមួយ ភាពតានតឹងក្រោយ ការប៉ះទង្គិចផ្លូវចិត្តពីអំពើហិង្សាដែលបានទទួលរងនេះ។
(យេរេមា ១៧:១៤)

24. ព្រះអម្ចាស់អើយ

សូមចូលទៅក្នុងដួងចិត្តស្ត្រីដែលបានជ្រើសរើសទ្រង់ ដើម្បី អោយពួកគេចោះជំហានទៅមុខ និងដឹកនាំដល់ព័ន្ធកិច្ចស្ត្រីក្នុងក្តីសង្ឃឹម នៅក្នុងប្រទេសជាច្រើននៃតំបន់អាមេរិកឡាទីន និងតំបន់ការីប៊ីន។
(ម៉ាថាយ ៧:៧-៨)

25. ព្រះបិតាអើយ

យើងខ្ញុំសុំឱ្យទ្រង់ផ្គត់ផ្គង់ធនធានចាំបាច់ សម្រាប់ព័ន្ធកិច្ចស្ត្រីក្នុងក្តីសង្ឃឹមនៅប្រទេសប៉ារ៉ាហ្គាយ។
(២កូរិនថូស ៩:៨)

26. បិតាអើយ

យើងខ្ញុំសុំឱ្យមានអ្នកស្តាប់កម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមជាភាសាកាន់តែ មានប៉ារ៉ាហ្គាយ និងភាសាហ្គាវ៉ានី មានកាន់តែច្រើន និងអោយពួកគេមានភាព ក្លាហានក្នុងការចែកចាយអ្វីដែលកម្មវិធីជួយដល់ពួកគាត់នៅក្នុងជីវិតរស់ នៅប្រចាំថ្ងៃ។ (១កូរិនថូស ១៥:៥៨)

27. ព្រះបិតាអើយ

សូមអោយអ្នកដឹកនាំព័ន្ធកិច្ចស្ត្រីក្នុងក្តីសង្ឃឹមនៅប្រទេសប៊ូរីនេ មានភាពក្លាហាន ក្តីសង្ឃឹម ចិត្តសប្បុរស និងសេចក្តីសប្បុរសចំពោះអ្នកដទៃ។ (កូរូស ៣:១២)

28. ព្រះអម្ចាស់អើយ

សូមផ្តល់ការងារសម្រាប់ស្ត្រីនៅក្នុងប្រទេសកូឡុំប៊ី នៅពេលដែលគេរកឃើញថាចំនួនមនុស្សស្រីអត់ការងារ គឺមានច្រើនជាងបុរសដល់ទៅ២ដង ដោយសារតែជំងឺរាតត្បាត។
(យេរេមា ២៩:១១)

29. យើងខ្ញុំសូមសរសើរតម្កើងដល់ព្រះយេស៊ូវ

សម្រាប់ស្ត្រីជនជាតិអ៊ុយរូហ្គាយដែលកំពុងស្តាប់កម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម ហើយបានទាក់ទងមកកាន់យើង ដើម្បីស្វែងយល់បន្ថែមអំពីព្រះ និងព្រះយេស៊ូវគ្រីស្ទ។ (រ៉ូម ១០:១៧)

30. ឱ ព្រះជាម្ចាស់អើយ

យើងសុំឱ្យគ្រិស្តបរិស័ទដែលចូលរួមក្នុង នយោបាយនៅសាធារណរដ្ឋដូមីនីកែននឹងស្វែងរកប្រាជ្ញា និងការដឹកនាំពីទ្រង់ ក្នុងការបំពេញតួនាទីផ្សេងៗរបស់ពួកគេ។
(សុភាសិត ២:៦)

31. ព្រះអម្ចាស់អើយ

យើងខ្ញុំសូមលើកតម្កើងព្រះអង្គ សម្រាប់អ្នកដែលបានចូលរួម ដោយស្មោះត្រង់ជាមួយការអធិស្ឋានប្រចាំថ្ងៃ តាមរយៈប្រតិទិនអធិស្ឋាន របស់ព័ន្ធកិច្ចស្ត្រីក្នុងក្តីសង្ឃឹម។ (រ៉ូម ១២:១២)

후원안내
국민은행 851-01-0003-724 북방선교방송
최초 입금 후 사무실로 연락주시기 바랍니다.



Women of Hope

Prayer Calendar

ប្រតិទិនអធិស្ឋានចេញផ្សាយជារៀងរាល់ខែ ដែលមានជាង 100ភាសា និងមានអ្នកចូលរួមអធិស្ឋានជាង 65,000នាក់



2022. 01. សំណូមអធិស្ឋានសម្រាប់ប្រទេសអាមេរិក

ស្ត្រីនៅក្នុងប្រទេសអាមេរិកមានបញ្ហាប្រឈមជាច្រើននៅក្នុងជីវិត។ បើប្រៀបធៀបជាមួយអ្នកធ្វើការភេទប្រុស ស្ត្រីគឺទទួលបានភាពមិនស្មើភាព និងត្រូវបានគេបៀតបៀនគេខ្មាស់ថែមទៀតផង។ ស្ត្រីជាច្រើនបានបញ្ចប់ការសិក្សានៅថ្នាក់ បរិញ្ញាប័ត្រ ឬទទួលបានការសិក្សាខ្ពស់ ប៉ុន្តែផ្ទុយមកវិញ ក៏មានមនុស្សជាច្រើនមិនមានឱកាសទទួលបានការអប់រំទេ។ សូមអធិស្ឋានសម្រាប់ស្ត្រីនៅក្នុងប្រទេសអាមេរិក អោយទទួលបានឱកាសក្នុងការអប់រំ និងសូមអោយស្ត្រីមានសិទ្ធិដូចជាបុរសនៅក្នុងសង្គមផងដែរ។

TWR Korea 북방선교방송

서울특별시 관악구 양녕로 15, 월드빌딩 6층
전화 (02)886-5671 / 이메일 phkorea@twrk.or.kr

អធិស្ឋានសំរាប់.....

- 1. ព្រះអម្ចាស់អើយ សូមអោយក្មេងស្រីឡាទីន យល់ និងរឹងមាំនៅក្នុងទ្រង់។ សូមអោយសេចក្តីពិតបានបង្ហាងមិនអោយពួកគេលឺពីអវិជ្ជមានផងដែរ។ (ទំនុកតម្កើង ១៣៩:១៣-១៤)
- 2. ព្រះអម្ចាស់អើយ ប្រទេសវេណេហ្ស៊ុយអេឡាដែលកំពុងបន្តមានបញ្ហាសេដ្ឋកិច្ច ដូច្នេះសូមប្រទានប្រាជ្ញាដល់ស្ត្រី និងសូមប្រទាននូវការផ្គត់ផ្គង់អាហារ និងសំភារៈដែលត្រូវការដល់ក្រុមគ្រួសាររបស់ពួកគេផងដែរ។ (ម៉ាថាយ ៦:៣១-៣៣)
- 3. បិតាអើយ សូមអោយគ្រួសារនៅប្រទេសមិចស៊ិកូដែលត្រូវបានគេបង្ខំអោយនៅផ្ទះ ទទួលបានជំនួយពីទ្រង់។ សូមប្រទានដល់ការព្យាបាលដល់អ្នកដែលរងគ្រោះដោយអំពើហិង្សាក្នុងពេលជំងឺរាតត្បាតនេះ។ (យេរេមា ៣៣:៦)
- 4. ពេស្យាចារមានច្រើននៅតំបន់ព្រំដែនអន្តរជាតិរបស់អាមេរិកឡាទីន។ សូមឲ្យស្ត្រីក្រីក្រនៅទីនេះទទួលបានការអប់រំ និងការងារល្អ ដើម្បីកុំឲ្យពួកគេងាកទៅរកពេស្យាចារ ដើម្បីផ្គត់ផ្គង់គ្រួសារ។ (រ៉ូម ៨:៣២)
- 5. បិតាអើយ សូមការពារដល់ក្មេងស្រីនៅក្នុងប្រទេសកូឡុំប៊ីដែលរងគ្រោះដោយសារតែពួកញៀនគ្រឿងញៀនរំលោភបំពាន។ សូមអោយក្មេងស្រីទាំងនោះ និងគ្រួសារពួកគេលឺដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ។ (ទំនុកតម្កើង ៩១:១-១៦)
- 6. អព្រះគុណព្រះអង្គដែលបានបើកទ្វារដល់ក្រុមស្ត្រីនៅប្រទេសព័រទុយហ្គាល់ដែលមានពន្ធកិច្ចនៅក្នុងពន្ធនាគារផ្ទះស្ត្រីគង្វាលដ៏ល្អ។ សូមបង្ហាញសេចក្តីស្រលាញ់ និងភាពបរិសុទ្ធរបស់ទ្រង់ដល់ស្ត្រីទាំងនោះ។ (ទំនុកតម្កើង ៦៥:៥-៦)
- 7. បិតាអើយ សូមឲ្យស្ត្រីនៅប្រទេសប៉ាណាម៉ាមានការយល់ដឹងខ្ពស់ ដើម្បីកុំឱ្យពួកគេចាញ់បោក និងទទួលយកសំណើការងារដែលផ្តល់ប្រាក់ខែល្អ ប៉ុន្តែតាមការពិត ការងារនោះគឺជាពេស្យាកម្ម និងការជួញដូរផ្លូវភេទ។ (អេភេសូ ៥:៦-១០)
- 8. ព្រះអម្ចាស់អើយ សូមប្រទាននូវការកំសាន្តចិត្តដល់ស្ត្រីគ្រិស្តបរិស័ទដែលបានបាត់បង់មនុស្សជាទីស្រលាញ់ក្នុងកំពុងពេលមានជំងឺរាតត្បាត។ សូមអោយនៅកំឡុងពេលក្រដាសពេលក្រៀមក្រំនេះ ពួកគាត់សន្ធឹងទៅទ្រង់ ដើម្បីអោយមានកម្លាំង។ (យ៉ូហាន ១៦:២២)

- 9. ព្រះវរបិតាអើយ សូមអោយស្ត្រីអន្តោប្រវេសន៍នៅប្រទេសអេស្ប៉ាញ និងអាមេរិកឡាទីន រៀនភាសា និងវប្បធម៌សំខាន់ៗដែលពួកគេរស់នៅឥឡូវនេះ ដូច្នេះពួកគេអាចប្រឈមមុខនឹងបញ្ហាប្រឈមនៃជីវិតថ្មីរបស់ពួកគេ។ (ភីលីព ៤:១៣)
- 10. ព្រះអម្ចាស់អើយ យើងខ្ញុំអធិស្ឋានសូមឲ្យទ្រង់ប្រទានខែលការពារដល់គ្រួសារដែលមានតែឪពុក ឬមានតែម្តាយ នៅប្រទេសអាមេរិកឡាទីន។ ផ្តល់ឱ្យឪពុកម្តាយដែលនៅលីវ នូវអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ ដើម្បីអោយគ្រួសាររបស់ពួកគេទទួលបានសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការថែរក្សា។ (អេសាយ ៥៤:១៧)

**Phum Rong Chak, Sangkat Kok Kleang,
Khan Sen Sok, Phnom Penh**
(ភូមិរងចក្រ សង្កាត់គោកក្លោង ខ័ណ្ឌសែនសុខរាជធានីភ្នំពេញ)
Tel: 092 60 60 51 /086 60 60 56

- 11. ឱ ព្រះអម្ចាស់អើយ យើងខ្ញុំអធិស្ឋានសូមទ្រង់ផ្គត់ផ្គង់ដល់ស្ត្រីដែលបាត់បង់ការងារ ដោយសារ ជំងឺរាតត្បាតកូវីដ១៩។ (ភីលីព ៤:១៩)
- 12. ព្រះវរបិតាអើយ យើងខ្ញុំអធិស្ឋានសុំការដឹកនាំ និងប្រាជ្ញាសម្រាប់អ្នកដែលបម្រើដល់ស្ត្រីញៀនថ្នាំនៅប្រទេសបូរណេ។ សូមឱ្យអ្នកបំរើរបស់ទ្រង់ទាំងនេះ រកឃើញឫសគល់នៃបញ្ហារបស់ស្ត្រី ដើម្បីអោយពួកគេមានសេរីភាពពិតប្រាកដ។ ២ធីម៉ូថេ ៣:១៦-១៧)
- 13. ព្រះបិតាអើយ យើងខ្ញុំអធិស្ឋានសម្រាប់ស្ត្រីដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារនៅសាធារណរដ្ឋដូមីនីកែន។ មនុស្សជាច្រើនត្រូវបានគេវាយដំ ហើយអ្នកខ្លះទៀតត្រូវបានដៃគូរបស់ពួកគេសម្លាប់ថែមទៀតផង។ (អេសាយ ៤១:១០)
- 14. ឱ ព្រះដ៏មានគ្រប់ទាំងព្រះចេស្ដា សូមប្រទានដល់អ្នកដឹកនាំរដ្ឋាភិបាលនៃប្រទេសបូរណេ មានប្រាជ្ញា ដើម្បីឆ្លងក្រាបបញ្ហាប្រឈមដែលពួកគេជួបប្រទះនៅពេលដែលពួកគេបែងចែកពេលវេលារវាងផ្ទះ គ្រួសារ និងការងារ។ (យ៉ាកុប ១:៥)

- 15. ព្រះអម្ចាស់ សូមប្រទានឱ្យ Dr. Peggy Banks នូវនិមិត្តរបស់ទ្រង់ ដើម្បីអោយពន្ធកិច្ចស្ត្រីក្នុងក្តីសង្ឃឹមមានការរីកចម្រើន។ សូមប្រទាននូវប្រាជ្ញា និងការយល់ដឹងដល់គាត់ នៅពេលគាត់បម្រើ និងដឹកនាំដល់ក្រុមអ្នកដឹកនាំក្នុងពន្ធកិច្ចនៅប្រទេសផ្សេងៗ។ (សុភាសិត ៤:១១)
- 16. ព្រះអម្ចាស់អើយ សូមប្រទានកម្លាំងដល់ស្វាមី និងភរិយានៅប្រទេសអាមេរិកឡាទីន អោយមានទំនាក់ទំនងជាមួយទ្រង់ និងជាមួយគ្នាទៅវិញទៅមក។ សូមផ្តល់ព្រះគុណនៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ ដើម្បីឱ្យពួកគេអាចឈរជាមួយគ្នា ប្រឆាំងនឹងអ្វីគ្រប់យ៉ាងដែលអាចបំផ្លាញដល់ពួកគេ។ (២កូរិនថូស ៨:៧)
- 17. ព្រះអម្ចាស់អើយ សូមរកយុត្តិធម៌ដល់ស្ត្រីដែលត្រូវបានគេសម្លាប់នៅក្នុងប្រទេសអាមេរិកឡាទីន ហើយអធិស្ឋានសូមអោយមានការគោរពដល់សិទ្ធិស្ត្រីផងដែរ។ (អេសាយ ១:១៧)
- 18. សូមអរព្រះគុណព្រះជាម្ចាស់ ដែលប្រទេសអ៊ុយហ្គ្រាយ មានកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម អាចចាក់ផ្សាយពីរដងក្នុងមួយសប្តាហ៍តាមវិទ្យុ និងតាមអ៊ីនធឺណិត។ (ទំនុកតម្កើង ១០០:៤-៥)
- 19. បិតាអើយ យើងសូមឱ្យស្ត្រីនៅប្រទេសបូលីវី ទទួលបានការអប់រំ ក៏ដូចជាឱកាសការងារល្អ។ សូមអោយពួកគេនៅជិតទ្រង់ និងប្រទានកម្លាំងដោយព្រះពួកគេថែរក្សាក្រុមគ្រួសាររបស់ពួកគេ។ (យ៉ូសេ ១:៨)
- 20. ឱ ព្រះដ៏បរិសុទ្ធអើយ យើងខ្ញុំសូមថ្វាយក្រុមពន្ធកិច្ចស្ត្រីក្នុងប្រទេសកាណាដា ដែលពួកគេបានចែកចាយពីសេចក្តីត្រូវការរបស់ស្ត្រី ជាលក្ខណៈបុគ្គលផង និងដល់ក្រុមជំនុំទូទាំងប្រទេសរបស់ពួកគេផងដែរ។ (កិច្ចការ ១:៨)
- 21. ដោយសារតែ 47% នៃស្ត្រីធ្វើការនៅក្នុងប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍ថា បានជួបប្រទះការរៀករៀនផ្លូវភេទនៅកន្លែងធ្វើការ ឱព្រះអម្ចាស់អើយ យើងខ្ញុំអធិស្ឋានសូមឱ្យក្រុមហ៊ុនមានកន្លែងសុវត្ថិភាពសម្រាប់កម្មករស្ត្រីរបស់ពួកគេ និងដាក់ទោសអ្នកដែលប្រព្រឹត្តបទល្មើសផងដែរ។ (ទំនុកតម្កើង ៩:៩)